

មេដ្ឋានជំនាញអគ្គនាយកដ្ឋាន (តែងតាំង)



ចម្លៀកទេសវិសាទេសរៀបចំណាត់ផ្ទាត់ណាមួយ

១. ការប្រើប្រាស់រូបរាង

- ❖ យើងអាចជាំខាត់ណាមួយបានលូតីចាប់ពីខែវិច្ឆិករហូតដល់ខែកកា។
- ❖ ពូជាត់ណាមួយដើលសម្របតី៖
 - 1) ពូជស្រាលអាយុ ៤៥ថ្ងៃ បន្ទាប់ពីជាំងុះបុស្សីរួច
 - 2) ពូជកណ្តាលអាយុ ៧៥ថ្ងៃ បន្ទាប់ពីជាំងុះបុស្សីរួច

២. ការរៀបចំ

- ត្រូវភ្លាមៗបានទុករយៈពេលពីពេទ្យ ៤៥ថ្ងៃ
- បន្ទាប់មកត្រូវភ្លាមៗប្រចិត្តនឹងវិញ្ញាបានពេទ្យ ៣ដងទៀត ក្នុង ជម្រាវីរាណក។

៣. ការប្រើប្រាស់

រៀបចំដោយ លោក យុត ស៊ីន នាយករងរបស់អង្គភាពសីអារីណាស់ (CRDNASE)
កំសម្រួលអត្ថបទដោយ សុន សុតនី មន្ត្រីកម្មាធរបស់អង្គភាពសីអារីណាស់ (CRDNASE)

- សម្រាប់ការជំថដ្ឋាន គេធ្វើនឹងទីផ្សេងៗម៉ែត្រ បណ្តុះបាយតាមលទ្ធភាព ហើយកំពស់នៅទៅក្នុងរដ្ឋវប្បធម៌ នៅរដ្ឋរិស្សរោគទៅក្នុងរដ្ឋវប្បធម៌ នៅរដ្ឋរិស្សរោគទៅក្នុងរដ្ឋវប្បធម៌
- ក្នុងករណីខ្លះ: គេជាំមិនលើករងទេ គេត្រាន់តែការបែរណ្តាង ហើយជាក់ដីត្រាប់បាត រួចជាក់ជា។
- គេជាំគម្រោតពីគុម្ភមួយទៅគុម្ភមួយប្រើប្រាស់នៅទៅក្នុងរដ្ឋវប្បធម៌ និងចន្លោះដូរសម្រាប់ដើរប្រើប្រាស់នៅទៅក្នុងរដ្ឋវប្បធម៌
- គេជីករណ្តាងជាំក្នុងជនប្រជាធិបតេយ្យទៅ១០សង្គមៗម៉ែត្រ។

៥. ការជំងឺ:

- ❖ រៀបចំថ្នាលបណ្តុះ
- ❖ យកគ្រាប់ខាត់ណាត្វាបាលថ្វីរយៈពេលពីពាហ៍ទៅពីពាហ៍ រួចត្រាំទីករយៈពេលពាហ៍ម៉ោងហើយជ្ញាប់រយៈពេល១យប់។
- ❖ យកដីខ្សោចំណែកណាយជាមួយគ្រាប់ស្ថិតិ បន្ទាប់មកយកវាទ់សាបលើថ្នាលនៅ។
- ❖ យកចំបើងគ្របពីលើថ្នាលរួចប្រសាចទីក
- ❖ ធ្វើដំបូលការពារកំដៅថ្វីដីដី
- ❖ យើងអាចដឹងឱ្យកទៅស្ថិតិបាននៅពេលកូនខាត់ណាត្វាមាយុបានពីពាហ៍ទៅពីពាហ៍ស្ថិតិ។

រៀបចំដោយ លោក យុត ស៊ីវីន នាយករងរបស់អង្គភាពសីអារីណាស់ (CRDNASE)

កំសម្រួលអត្ថបទដោយ សុន សុតនី មន្ត្រីកម្មាធិបតេយ្យរបស់អង្គភាពសីអារីណាស់ (CRDNASE)

៥. ការចេញផ្សាយ

- ស្រាវជ្រាវទិន្នន័យប្រព័ន្ធដែលបានបង្កើតឡើងដោយក្រសួងការបណ្តុះបណ្តាលជាប្រព័ន្ធផ្លូវការប្រជាធិបតេយ្យ
- ក្រសួងការបណ្តុះបណ្តាលជាប្រព័ន្ធផ្លូវការប្រជាធិបតេយ្យ
- ក្រសួងការបណ្តុះបណ្តាលជាប្រព័ន្ធផ្លូវការប្រជាធិបតេយ្យ

៦. ការប្រចាំឆ្នាំ

- ✓ ត្រូវធ្វើឈាមអាយុកាលរបស់ខាត់ណាតិនិងសភាពជាប់របស់វា ដោយធ្វើសវាងការប្រមូលដែលមិនទាន់ពេញលក្ខណៈ បុណ្ណោះក្នុងពេកនោះទេ នៅពេលដែលធ្វើឈាមបាត់បង់ទិន្នន័យនិងបាត់បង់តាំងលើ។
- ✓ ពួកគេស្រាលគេប្រមូលដែលពីចន្ទោះ៥០ឆ្នាំ១០ថ្ងៃ
- ✓ ពួកគេស្រាលគេប្រមូលដែលពីចន្ទោះ៦៥ឆ្នាំ១៧ថ្ងៃក្រោមពីការស្នើសុំការប្រជាធិបតេយ្យ
- ✓ ទិន្នន័យដែលដំឡើងនូវបានពី៩៨១១,៥ពានក្នុង១ហិចតាត។

៧. អនុប្រយោជន៍នៃបច្ចេកវិទ្យាល័យ

- 1) លាងសំភាពពោះអ្វីន
- 2) ប្រព័ន្ធនឹងដំឡើងបាន
- 3) សម្បរទៅដោយប្រព័ន្ធនឹង

រៀបចំដោយ លោក យុត ស៊ីន នាយករងរបស់អង្គភាពសីអារីណាស់ (CRDNASE)
កំសម្រួលអត្ថបទដោយ សុន សុគន្លឹម មន្ត្រីកម្មាធិបតេយ្យ (CRDNASE)

- 4) សម្បូរទៅដោយកាលស្សែម
- 5) ធ្វើឱ្យត្រួតមេលយើញ្ញាស់
- 6) ការពារធំដីបែនជួង
- 7) ប្រព័ន្ធឌីនីងអុកសីតកម្ម
- 8) ផ្តូយឱ្យសេវាកមានសំណើម និង
- 9) ប្រព័ន្ធឌីនីងវីស។



ក្រសួងពេទ្យ



បច្ចេកទេសវេជ្ជការដំសែនាំត្រួសក់ចំណាយ

ផែនការបេះដឹងថ្នាក់មានប្រចើនប្រភេទហើយការជាំងុំរបស់វាត្រូវខ្ពស់

៩. ការស្រែបចំនី

យើងត្រូវក្នុងដែលរយៈពេលពីពាណិជ្ជកម្ម ដើម្បី រួចក្នុងរបៀបរាយបានពី
ពាណិជ្ជកម្មទាំងនេះ។

២. ការលើករដ្ឋ

- យើងអាចលើករដូចនេះបានទៅម៉ោង ១៧០០ បណ្តាឃុយ ១០ ម៉ោងប្រចាំថ្ងៃ
ជាងនេះ បុត្យាមទំហំដី។
 - លើកកំពស់នេះ ១,៥៧១២គីកនៅរដ្ឋវិប័យ ចំណោករដ្ឋវិស្វកាត់
សំរងពីធម៌នៅពីក។
 - គម្រោគត្រួងសម្រាប់ដឹងរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកទេស
បណ្តាឃុយនេះ។

៣. ការសង្គមរបៀប

របាយរបៀបដែលនៅចិត្តរួមនៃសង្គម គម្ពារអាជព័ម្ព់ត្រូវត្រួតពិនិត្យរបាយរបៀបណ៍យកដាក់ជាន់។

៤. ការសង្គមរបៀប

- យកគ្រាប់ពុធហាលថ្ងៃរយៈពេល៣០នាទី
- យកគ្រាប់ពុម្ពហាលរូចនោះទៅក្រោមទីក្រុងយប់ និងផ្ទាប់ទីក្រុងយប់
- យកគ្រាប់ពុម្ពទៅសាបលើថ្ងៃលម្អិត បន្ទាប់មកយកអំពុកចំហើងរាយពីលើវិបត្រស្រាថទីក្រុងបុរាណ។
- ធ្វើដំបូលគ្របកុនប៉ែងធោះ នៅពេលកុនប៉ែងធោះដុះចេញសន្តិភ័យទៅប៉ែងការចេញ។
- មុនពេលដកយកទៅជំត្រូវផ្តាកកស្រាថទីក្រុងរយៈពេល២ថ្ងៃ។

៥. ការចំណេះ

- ❖ ពេលកុនប៉ែងធោះអាយុបានពី២៨ឆ្នាំទៅ៣០ថ្ងៃ អាចដករាយកទៅស្មួនបាន។
 - ❖ ជីវិករណ៍រាយកទៅស្មួនប៉ែងធោះនិងជម្រាប់ពីក្រុងបុរាណ បន្ទាប់មកជាក់ដីកំបុងស្តីប្រាប់បាតរណ៍រាយកទៅស្មួនប៉ែងធោះបាន។

- ❖ ទុកគម្ពាតពីគម្ពាយទៅគម្ពាយប្រវែងពីឯ៉ាលតីកដោយជាការណារណ៍
- ❖ ចន្ទាន់ប្រើប្រាស់ប័ណ្ណគម្ពាតពីគ្មានអតិថិជន និងចន្ទាន់សម្រាប់ផ្លូវដើរប្រវែងអតិថិជនដើរ។

៥.ការធែនា

- បើយើងកូនប័ណ្ណគម្ពាតដោយជាមានជំងឺ ត្រូវដកវាបេញ
- ពោចស្វ័យប្រវត្តិនៃប័ណ្ណគម្ពាតដែលបានបង្កើតឡើង
- មិនបានបង្កើតឡើង
- ស្រាវចនាផារប្រចាំថ្ងៃ

៦.ការប្រើប្រាស់

- ✓ គេអាចប្រមូលដឹកជញ្ជូនប័ណ្ណគម្ពាតដោយជាមានភាពឈើឯកសារប្រចាំថ្ងៃ
- ✓ ការប្រមូលដឹកជញ្ជូនប័ណ្ណគម្ពាតពីក្រុងពេលវេលាដោយបានបង្កើតឡើង
- ✓ រាយការប្រចាំថ្ងៃប័ណ្ណគម្ពាតដោយជាមានភាពឈើឯកសារប្រចាំថ្ងៃ



រៀបចំដោយ លោក យុត ស៊ីន នាយករងរបស់អង្គភាពសីអារីណាស់ (CRDNASE)
កំសម្រួលអត្ថបទដោយ សុន សុគន្ធី មន្ត្រីកម្មាធរបស់អង្គភាពសីអារីណាស់ (CRDNASE)